

សេចក្តីជឿដែលផ្លាស់ប្តូរជីវិត

Faith that Changes lives

លូកា LUKE 17:5-10

៥ ក្នុងនោះ ពួកសាវ័កទូលនល់ព្រះអម្ចាស់ថា សូមទ្រង់ចម្រើន
 សេចក្តីជឿនល់យើងខ្ញុំទៀតផង ៦ តែព្រះអម្ចាស់មានព្រះ
 បន្ទូលថា បើអ្នករាល់គ្នាមានសេចក្តីជឿក្នុងគ្រាប់ពូជ១
 យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូររស់រលើស
 ទៅក្នុងសមុទ្រទៅ នោះគង់តែនឹងស្ថាប័នបង្កាបអ្នកនៃវា ៧
 ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបារកំពុងតែភ្ជួរ ឬឃ្វាល
 សត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវា
 ភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី ៨ គឺនឹងប្រាប់វាយ៉ាងនេះ
 ទិញទេតើ ថា ចូររៀបចំអាហារឱ្យអញ រួចក្រវាត់ខ្លួនមកបំរើ
 អញនៃលក់ពុំតែស៊ី រួចសឹមរស់ស៊ីនាក្រោយចុះ ៩ តើ
 ចៅឃ្វាលនឹងគុណបារនោះ នោយព្រោះវាធ្វើតាមបង្គាប់ ឬ
 ក្នុងម្តេច ខ្ញុំយល់ថា មិនមែនទេ ១០ ឯអ្នករាល់គ្នា ក៏ដូច្នោះ
 នៃវា កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ដំពូក
 ហើយ នោះត្រូវរាប់ថា យើងនាបារបំរើតែកំរែនល់ម្ចាស់ទេ
 ក្បែរយើងបានធ្វើត្រឹមតែការនៃលយើងត្រូវធ្វើប៉ុណ្ណោះ។

១- សិក្សាពីជំនឿ LEARNING ABOUT FAITH

លូកា Luke 17:5-6 The apostles said to the Lord, “សូមទ្រង់ចំរើនសេចក្តីជំនឿរបស់យើងខ្ញុំឲ្យបាន Show us how to increase our faith.”

៦ The Lord answered, “បើអ្នកវាល់គ្នាមានសេចក្តីជំនឿក្នុងគ្រាប់ពូជស្ពៃមីណាមួយ គ្រាប់ពូជស្ពៃមីណាមួយនោះ នឹងនិយាយទៅនឹងមនុស្សនោះថា ចូររុះរើវាចេញពីដី ដាក់វាទៅក្នុងសមុទ្រទៅ នោះវានឹងរុះរើនិងប្តូរទៅជា បង្ការបង្ការផ្សេងទៀត If you had faith even as small as a mustard seed, you could say to this mulberry tree, ‘May you be uprooted and be planted in the sea,’ and it would obey you!

ហេប្រិ ១១:១ Heb. 11:1. “១ វិជ្ជាជំនឿនោះគឺជាចិត្តនៃលទ្ធផលនិងជំនឿនឹងប្រាកដក្នុងសង្ឃឹមនាសំគាល់ពីការនៃលទ្ធផលមិនឃើញ Now faith is being sure of what we hope for and certain of what we do not see.”

2 - រស់នៅជាមួយជំនឿ LIVING WITH FAITH

លូកា Luke 17: 7-10 He says, “Suppose one of you had a servant plowing or looking after the sheep. Would he say to the servant when he comes in from the field, ‘Come along now and sit down to eat’? 8 Would he not rather say, ‘Prepare my supper, get yourself ready and wait on me while I eat and drink; after that you may eat and drink’? 9 Would he thank the servant because he did what he was told to do? 10 So you also, when you have done everything you were told to do, should say, ‘We are unworthy servants; we have only done our duty.’”

រ៉ូម Rom. 8:28 which says, “២៨ ទៃយើងនឹងទៃ គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អរបស់យើងក្នុងនៃលទ្ធផលគ្រប់គ្រាន់ គឺសំរាប់យើងក្នុងនៃលទ្ធផលគ្រប់គ្រាន់ហោរមក នាមព្រះនិរិះទ្រង់ And we know that in all things God works for the good of those who love him, who have been called according to his purpose.”